



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំជ្រូកដែក ស្រុកពញាឮ ខេត្តកណ្តាល

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា សមាគមន៍ឥន្ទ្រទេវី បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ជាច្រើនស្រយាល ដែលធ្វើឡើងនៅឃុំ ឃុំជ្រូកដែក ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦៣នាក់ (២៩% ជាស្ត្រី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាពទាំង៥ ក្នុងឃុំជ្រូកដែក ស្រុកពញាឮ ខេត្តកណ្តាល	
១-ការជួសជុលផ្លូវ និងជួសជុលទ្វារទឹក	
<ul style="list-style-type: none"> • ស្នើសុំឱ្យជួសជុលផ្លូវ នៅទូទាំងឃុំជ្រូកដែក ដែលមាន៧ខ្សែ និងជួសជុលទ្វារទឹក ដែលបានរងគ្រោះដោយសារបញ្ហាទឹកជំនន់ ដូចជា៖ <ul style="list-style-type: none"> - ទី១ ផ្លូវលំពីភូមិបដិមាករ ទៅទល់និងព្រំប្រទល់ ភូមិទួលអង្កញ ដែលមានប្រវែងសរុបចំនួន ១០៧០ម៉ែត្រ ដោយក្រាលគ្រួសក្រហម ។ - ទី២ ផ្លូវលំពីភូមិទួលអង្កញ ទៅទល់និងព្រំប្រទល់ភូមិចំបក់មាស ដែលមានប្រវែងសរុប ១៧០០ម៉ែត្រ ដោយក្រាលគ្រួសក្រហម ។ - ទី៣ ផ្លូវលំពីភូមិចំបក់មាស ទៅទល់និងព្រំប្រទល់ឃុំវិហារល្វង ស្រុកពញាឮ ខេត្តកណ្តាល ដែលមានប្រវែងសរុប១០៣០ម៉ែត្រ ដោយក្រាលកៅស៊ូ ។ - ទី៤ ពីភូមិទួលអង្កញ ទៅទល់ និងព្រំប្រទល់ឃុំជ័យឧត្តម ដែលមានប្រវែងសរុប១៥០០ម៉ែត្រ ដោយក្រាលគ្រួសក្រហម ។ 	

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតតាមវិធីសាស្ត្រសម្រាប់ប្រជាជនមានគុណភាព និងមានគុណភាព ដែលប្រកបដោយប្រសិទ្ធភាព និងគុណភាព ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជន។

- ទី៥ ផ្លូវលំពីភូមិស្រះពោធិ៍ ទៅទល់និងចំណុចចំការកូច មានប្រវែងសរុប២៥០០ម៉ែត្រដោយក្រាលគ្រួសក្រហម ។
- ទី៦ ផ្លូវចាស់ពីបុរាណ១ខ្សែ មានប្រវែង១០៨០ម៉ែត្រ ស្ថិតនៅភូមិម្លូម៉ឺនលិច តាមផ្លូវជាតិលេខ៥១ ទៅទល់និងរបងសាលាបឋមសិក្សាទេពប្រណម ដោយក្រាលគ្រួសក្រហម ។
- ទី៧ ផ្លូវលំ១ខ្សែ ចាប់ពីចំណុចក្រហមករ ស្ថិតក្នុងភូមិផ្សារដែកក្រោម ទៅទល់ និងផ្លូវជាតិលេខ០៥ ដែលមានប្រវែងសរុប២០២២ម៉ែត្រ ដោយចាក់កៅស៊ូ ។
- ស្នើសុំជួសជុលទ្វារទឹក១១កន្លែង នៅទូទាំងឃុំដើម្បីជួយស្រោចស្រពស្រែ ចំការរបស់ប្រជាពលរដ្ឋដែលមានដូចជា៖
 - ទី១ នៅចំណុចបឹងសំរិតដែលមានលូទឹក៣កន្លែង
 - ទី២ លូឆ្លងកាត់ផ្លូវក្នុងភូមិបដិមាករ មាន៣កន្លែង
 - ទី៣ លូក្នុងភូមិទួលអង្កញ មាន២កន្លែង
 - ទី៤ លូក្នុងភូមិចំបក់មាស មាន២កន្លែង និង
 - ទី៥ លូក្នុងភូមិជ័យឧត្តម ១កន្លែង

ដោយចាប់ផ្តើមធ្វើការជួសជុលទាំងពីរស្របគ្នា គឺសូមចាប់ផ្តើមអនុវត្តន៍ពីឆ្នាំ២០១២ រហូតដល់ឆ្នាំ១០១៧ ។

២- ការសាងសង់មណ្ឌលសុខភាព និងទឹកស្អាត

- ស្នើសុំមណ្ឌលសុខភាព១ខ្នង ដោយមានពេទ្យជំនាញទូទៅ នៅប្រចាំថ្ងៃ សម្រាប់ប្រជាពលរដ្ឋទូទាំងឃុំផ្សារដែក ដែលសាងសង់ឡើងនៅចំណុចភូមិផ្សារដែកក្រោម ប្រភេទបេតុងប្រក់ក្បឿង ក្រាលអិដ្ឋការស្របតាមស្តង់ដាររដ្ឋ ដោយសូមចាប់ផ្តើមធ្វើពីដើម ឆ្នាំ២០១២ ឲ្យស្រេចជាស្ថាពរនៅឆ្នាំ២០១៣ ។
- ស្នើសុំឲ្យមានប្រព័ន្ធទឹកស្អាតតូចទៅដល់គ្រប់គ្រួសារទូទាំងឃុំផ្សារដែក សម្រាប់ឲ្យប្រជាពលរដ្ឋទូទាំងឃុំប្រើប្រាស់ ដោយចាប់ផ្តើមអនុវត្តន៍ពីដើម ឆ្នាំ២០១២ ឲ្យស្រេចជាស្ថាពរ នៅឆ្នាំ២០១៣ ។

៣- ការទប់ស្កាត់ និងផ្សព្វផ្សាយ ពីបញ្ហាបរិស្ថាន

- ស្នើសុំឲ្យមានការទប់ស្កាត់ ការប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ផ្សេងៗ និងត្រូវមានវិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះជនដែលបានល្មើសច្បាប់ ដោយសូមចាប់ផ្តើមពីដើមឆ្នាំ២០១២ រហូតទៅ ហើយសូមឲ្យលោកមេឃុំ និងប៉ូលីសប៉ុស្តិ៍ ជួយអន្តរាគមន៍ទប់ស្កាត់ ។
- ស្នើសុំឲ្យមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋស្តីពីការដាំពូជឈើប្រណិត និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ឧទ្យានជាតិលើភ្នំព្រះរាជទ្រព្យដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ភូមិទូទាំង

ឃុំផ្សារដែក ដោយការផ្សព្វផ្សាយត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ និងសូមអនុវត្តន៍ចាប់ពីឆ្នាំ២០១២ រហូតតទៅ ។

៤- ការផ្សព្វផ្សាយពី ការជួញដូរផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារ
ស្នើសុំឲ្យមានការផ្សព្វផ្សាយពីច្បាប់ ដែលទាក់ទងនឹងការជួញដូរផ្លូវភេទ ជួញដូរកំលាំងពលកម្ម អំពើហិង្សាក្នុងគ្រួសារ និងបញ្ឈប់កុំឲ្យមានការរើសអើងទៅលើស្ត្រីភេទ ដល់ប្រជាពលរដ្ឋឲ្យបាន គ្រប់ភូមិទូទាំងឃុំផ្សារដែក ដោយត្រូវធ្វើការផ្សព្វផ្សាយជារៀងរាល់ឆ្នាំ និងសូមផ្ដើមអនុវត្តន៍ចាប់ពី ដើមឆ្នាំ២០១២ នេះរហូតតទៅ ។

៥- ការស្នើសុំសំភារៈសម្រាប់ប្រជាពលរដ្ឋ
• ស្នើសុំឲ្យមានប្រាប់ឧបត្ថម្ភ និងផ្តល់ជាសំភារៈសន្តិសុខឲ្យបានគ្រប់គ្រាន់ ដូចជា ខោអាវ វិទ្យុទំនាក់ ទំនង ដំបងឆក់..... ដល់ប្រជាពលរដ្ឋតាមភូមិទូទាំងឃុំផ្សារដែក ដើម្បីការពារសន្តិសុខ ជូនប្រជា ពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយសូមផ្ដើមអនុវត្តន៍ចាប់ពីចុងខែតុលា ឆ្នាំ២០១១ ឲ្យបាន សម្រេចនៅដើមឆ្នាំ២០១២ សូមឲ្យលោកមេឃុំជួយដោះស្រាយ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការជាអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ញឹប ចាន់** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាប្រចាំឃុំ បានមាន ប្រសាសន៍ថា «ក្នុងនាមជំនួសឲ្យក្រុមប្រឹក្សាឃុំ និងសមាជិកនៃអង្គសិក្ខាសាលាទាំងមូល យើងខ្ញុំនឹងខិត ខំយកកិច្ចការទាំងអស់នេះ ដើម្បីដាក់ទៅក្នុងបញ្ហាជាអាទិភាពរបស់ក្រុមប្រឹក្សាឃុំ សម្រាប់កិច្ចការឆ្នាំបន្ត បន្ទាប់ទៅមុខទៀត ស្របទៅតាមគោលការណ៍រដ្ឋាភិបាល ជាពិសេសតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុង ភូមិឃុំយើងនេះ»។

លោក **ឌុក សៀន** តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី២ បានមានប្រសាសន៍ «ថារាល់សំណើ របស់បងប្អូនដែលបានស្នើនេះ ខ្ញុំទទួលស្គាល់ថាសព្វថ្ងៃពិតជាមានការលំបាកពិតប្រាកដមែន តែខាងខ្ញុំគ្រាន់ តែជាជំទប់ទី២ មិនអាចមានលទ្ធភាពទេ តួនាទីនេះជារបស់ក្រុមប្រឹក្សាឃុំដែលគាត់ត្រូវ សហការណ៍ជាមួយ ប្រជាពលរដ្ឋដើម្បីដោះស្រាយ» ។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖
១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការជាអាទិ ភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។

- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ជាចម្រើនយល់នឹងត្រូវបានចងក្រងជាបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំសង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 055